



គម្រោងការពារអាយុជីវិតជាក្រុម



GROUPLife Care

ការថែទាំបុគ្គលិករបស់លោកអ្នកតាមស្តង់ដារជប៉ុន ជាមួយនឹងជម្រើសបត់បែន និងទូលំទូលាយជាមួយ គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care



ងាយ អ៊ុលី ឡាយហ្វី

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន

តើគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ជាអ្វី?

គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ជាផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុមដែលផ្តល់នូវការការពារហិរញ្ញវត្ថុនៅក្នុងករណីមរណភាព ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍បណ្តាលមកពីគ្រប់ហេតុការណ៍សម្រាប់សមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) ព្រមទាំងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ដែលផ្តោតលើស្វាមី/ភរិយានិងកូនៗ។ គម្រោងនេះផ្តល់ការការពារទាំងក្នុងតំបន់ និងទូទាំងពិភពលោកស្របតាមខ និងលក្ខខណ្ឌដែលបានកំណត់ រួមទាំងករណីមិនធានា។

កម្មវត្ថុនៃការធានារ៉ាប់រង៖

គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care គឺមានគោលបំណងពង្រឹងសុខុមាលភាព និងផ្តល់ការការពារជូនដល់សមាជិកត្រូវបានធានារ៉ាប់រង(បុគ្គលិក) និងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ក្នុងករណីមានហេតុការណ៍ណាមួយត្រូវបានធានា កើតឡើង ។

វិសាលភាពនៃការធានារ៉ាប់រង៖

គម្រោងនេះ គឺដើម្បីធានា និងការពារសមាជិកត្រូវបានធានារ៉ាប់រង (បុគ្គលិក) និងសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ទៅលើហានិភ័យមរណភាព (Death Benefit) ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (Total and Permanent Disability) និងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ (Partial and Permanent Disability) ដែលបណ្តាលមកពីគ្រប់ហេតុការណ៍ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោងការពារអាយុជីវិតជាក្រុម-GROUPLife Care ?

- ផ្តល់ជម្រើសការពារស្របតាមកំណើនអាជីវកម្មរបស់លោកអ្នក
ផ្តល់អត្ថប្រយោជន៍ការពារដល់បុគ្គលិករបស់លោកអ្នកជាមួយតម្លៃសមរម្យ
ផ្តល់ការយកចិត្តទុកដាក់ចំពោះបុគ្គលិកព្រមទាំងក្រុមគ្រួសាររបស់ពួកគេ

អំពីគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care

Table with 2 columns: លក្ខណៈ (Features) and គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care (Details). Rows include: អាយុសមាជិកត្រូវបានធានារ៉ាប់រង, ចំនួនអប្បបរមាសមាជិកត្រូវបានធានារ៉ាប់រង, រយៈពេលបណ្តុះសន្យារ៉ាប់រង, ការទូទាត់បុព្វលាភធានារ៉ាប់រង, ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង, ការរាយការណ៍ហានិភ័យ.

អត្ថប្រយោជន៍ការពារ: មរណភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ បណ្តាលមកពីគ្រប់ហេតុការណ៍៖ ដោយផ្តល់សំណងរហូតដល់ ១០០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់គម្រោង។
ចំណាំ៖ ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រងមានពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ នឹងទទួលបានប្រាក់សំណង ៥០% នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង។ បន្ទាប់មក ប្រសិនបើមានមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ឬពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍ មួយផ្សេងទៀត នឹងទទួលបានប្រាក់សំណងដែលនៅសល់ ៥០%។

អំពីក្រុមហ៊ុន

ងាយ អ៊ុលី ឡាយហ្វី អ៊ិនស្ត្រីនីស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ងាយ អ៊ុលី ឡាយហ្វី ហូលឌីង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ហូលឌីង មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។ ថ្វីបើនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី HR Asia ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។ គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន ២ម៉ឺន៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការជាង ១៥១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង៣ពាន់គ្រួសារ ក្នុងទំហំទឹកប្រាក់ជាង១លាន ៤សែនដុល្លារអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម 1800 201 202

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី អ៊ិនស្ត្រីនីស៍ (ខេមបូឌា) ម.ក ជាន់ថ្នាលដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ឧទាហរណ៍

ក្រុមហ៊ុន XYZ យល់ឃើញថា សុខុមាលភាពរបស់បុគ្គលិកជាអាទិភាពចម្បងមួយរបស់ក្រុមហ៊ុន។ ដូចនេះ ដើម្បីលើកទឹកចិត្ត និងជំរុញផលិតភាពការងារបុគ្គលិក ក្រុមហ៊ុនបានសម្រេចចិត្ត ស្នើសុំទិញគម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care ដើម្បីផ្តល់ការធានារ៉ាប់រងជូនដល់បុគ្គលិករបស់ខ្លួន។ ក្នុងនោះមានចំនួនបុគ្គលិកទូទៅ ៥០នាក់ ថ្នាក់ប្រធានគ្រប់គ្រងឡើងទៅ ២០នាក់ គណៈកម្មាធិការប្រតិបត្តិ ៥នាក់។

អត្ថប្រយោជន៍	គណៈកម្មាធិការប្រតិបត្តិ	ថ្នាក់ប្រធានគ្រប់គ្រងឡើងទៅ	បុគ្គលិកទូទៅ
គម្រោងការពារអាយុជីវិតជាក្រុម - GROUPLife Care៖ មរណភាព ពិការ ភាពទាំងស្រុង និង អចិន្ត្រៃយ៍ ពិការភាពដោយផ្នែក និង អចិន្ត្រៃយ៍ បណ្តាលមកពីគ្រប់ ហេតុការណ៍។	\$៥០,០០០	\$៣០,០០០	\$១០,០០០

ក្រោយទទួលបានការពារបានរយៈពេល៣ខែ បុគ្គលិកម្នាក់ឈ្មោះ វ៉ារី បានជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅខេត្តបាត់ដំបង។ ជាអកុសលគាត់បានទទួលមរណភាពក្នុងហេតុការណ៍នោះដោយបន្ទុះទុកនៅបំណុលធនាគារមួយចំនួន និងប្រាក់ចំណូលសម្រាប់គ្រួសារ។ តាមលក្ខខណ្ឌក្រុមហ៊ុនបានធ្វើសំណងទៅកាន់អ្នកទទួលផលដែលជាភរិយារបស់បុគ្គលិករូបនោះ នូវទឹកប្រាក់ចំនួន \$១០,០០០ ដើម្បីដោះស្រាយបំណុលខ្លះថ្លៃចំណាយធ្វើបុណ្យសព និងសម្រាប់ធ្វើដើមទុនដើម្បីរកប្រាក់ចំណូលឱ្យក្រុមគ្រួសារបន្តជីវភាពទៅមុខទៀត។

ចំណាំ៖ - ផលិតផលធានារ៉ាប់រងនេះមានតម្លៃបោះបង់បណ្តុំសន្យារ៉ាប់រងតែមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។ - លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ សូមមើល ខ និងលក្ខខណ្ឌនៃបណ្តុំសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។ - គម្រោងនេះមានរយៈពេលអនុគ្រោះរយៈពេល ៣០ថ្ងៃ តែមិនមានរយៈពេលដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះទេ ដោយគម្រោងនេះត្រូវបង់បន្តរៀងរាល់ឆ្នាំ។	លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី តាមជម្រើសបង់បុព្វលាភធានារ៉ាប់រងតាមរយៈ៖ សាច់ប្រាក់ ឬ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី អ៊ិនស្ទ័រិស៍ (ខេមបូឌា) ម.ក ឬ បញ្ចូលបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ ។
---	---

ករណីមិនធានាសម្រាប់មរណភាព

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍មរណភាពនេះឡើយប្រសិនបើមរណភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រងកើតឡើងដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តីទាំងស្រុង ឬដោយផ្នែកក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

- ក. ធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទបណ្តុំសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទស្នើសុំសុពលភាពបណ្តុំសន្យារ៉ាប់រងឡើងវិញ ដោយមិនគិតអំពីស្ថានភាពផ្លូវចិត្តរបស់សមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រងដែលយកកាលបរិច្ឆេទចុងក្រោយគេ ឬ
- ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- គ. បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្តុំសន្យារ៉ាប់រងគោល ឬ សមាជិកត្រូវបានធានារ៉ាប់រង សមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។
- ឃ. ការចូលរួមរបស់សមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រងក្នុងសង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ការបះបោរ ចលាចល កុប្បកម្ម កូដកម្ម ការប្រឆាំងនឹងរដ្ឋាភិបាលដោយប្រជាជន និងអំពើភេរកម្ម។

ករណីមិនធានាសម្រាប់ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងអចិន្ត្រៃយ៍

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍ពិការភាពណាមួយ កើតឡើងដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តីទាំងស្រុង ឬដោយផ្នែកក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

- ក. ការធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត ឬការបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ
- ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- គ. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ការបះបោរ ចលាចល កុប្បកម្ម កូដកម្ម ការប្រឆាំងនឹងរដ្ឋាភិបាលដោយប្រជាជន និងអំពើភេរកម្ម។

- ឃ. ខណៈពេលដែលសមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រងកំពុងប្រព្រឹត្តបទឧក្រិដ្ឋ ឬកំពុងត្រូវបានចាប់ខ្លួន កំពុងស្ថិតក្រោមការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន
- ង. ជាលទ្ធផលដោយសារតែសមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង ចូលរួម ឬហ្វឹកហាត់ ពាក់ព័ន្ធសកម្មភាពកីឡាដែលមានគ្រោះថ្នាក់ ឬមានហានិភ័យខ្ពស់ ដូចជាការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ជាដើម ឬការចូលរួមក្នុងការប្រកួតប្រជែង ការជិះ ឬបើកបរ ក្នុងទម្រង់ណាមួយនៃការប្រណាំង ឬការប្រកួតប្រជែង ឬ
- ច. ជាលទ្ធផលដោយសារតែសកម្មភាពអាកាសចរណ៍ ការហោះហើរដោយយន្តហោះរំកិល (gliding) ឬទម្រង់ណាមួយនៃការហោះហើរនៅលើអាកាស លើកលែងតែក្នុងករណីដែលជាអ្នកដំណើរបង់ថ្លៃសេវា របស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានទទួលស្គាល់ ដែលប្រតិបត្តិការតាមផ្លូវធម្មតា និងតាមកាលវិភាគដែលបានកំណត់
- ឆ. ខណៈពេលដែលសមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រង បំពេញកាតព្វកិច្ចយោធា ប៉ូលីស ឬអ្នកស្ម័គ្រចិត្ត ហើយបានចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបបទល្មើស
- ដ.សមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រងបានដឹងពីភាពខូចខាតផ្នែករាងកាយ ជំងឺ ឬរបួសមុនពេលចាប់ផ្តើមកិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែមិនបានជូនដំណឹងដល់ក្រុមហ៊ុន
- ឈ. របួសដែលកើតឡើងពីសកម្មភាពរបស់សមាជិកត្រូវបានធានារ៉ាប់រង ឬសមាជិកក្រុមគ្រួសារត្រូវបានធានារ៉ាប់រងនៅពេលស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន លើកលែងតែក្នុងករណីប្រើប្រាស់តាមការណែនាំរបស់វេជ្ជបណ្ឌិតដែលមានអាជ្ញាបណ្ណ

***សម្រាប់ព័ត៌មានបន្ថែម**
សូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង